



២៣០១៤៤ – ព័ត៌មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រចាំសប្តាហ៍

លេខរៀងទី៤៤

០២ មករា ២០២៣-០៨ មករា ២០២៣

រៀបរៀងដោយ សុខ ច័ន្ទសុភា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

**រោងចក្រប្រព្រឹត្តិកម្មសំណល់បន្ទប់ទឹកដំបូងបង្អស់នៅភ្នំពេញសម្រេច
ការសាងសង់បាន៧០ភាគរយ**

គម្រោងរោងចក្រប្រព្រឹត្តិកម្មសំណល់បង្គន់ដំណាក់កាលទី ១ នៅរាជធានី ភ្នំពេញសម្រេចបានប្រមាណ ៧០ភាគរយនៃផែនការ នឹងត្រូវបញ្ចប់នៅ ដើមខែឧសភានេះ។ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ៉ាត់ បាន ដឹកនាំក្រុមការងារចុះពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តិកម្ម សំណល់បន្ទប់ទឹកក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងនេះ នឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួនបី រួមមាន៖ (១) អត្ថប្រយោជន៍បរិស្ថាន តាមរយៈការគ្រប់គ្រងទឹកសំណល់ បានត្រឹមត្រូវ ដែលនឹងធ្វើឱ្យគុណភាពទឹកស្អុយក្នុងទីក្រុងកាន់តែប្រសើរ ឡើង។ (២) ប្រយោជន៍សង្គមតាមរយៈការបង្កើតការងារ និងការកែច្នៃ កាកសំណល់បង្គន់ទៅជាជីសរីរាង្គ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី និង (៣) ផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការលក់ជីសរីរាង្គដែលផលិត នៅក្នុងទីផ្សារកសិកម្ម។ គម្រោងដំណាក់កាលទី១ គឺជាការផ្តល់ហិរញ្ញប្ប ទានរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាល ក្រុងបារាំង (AIMF) ហើយបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំមុននេះ។

ប្រភព: [Khmer Times](#)

**ការនាំចូលឈើពីក្រៅប្រទេសត្រូវបានអនុញ្ញាតដើម្បីបំពេញតម្រូវការ
ក្នុងស្រុក រួមទាំងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ**

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឱត ទីណា បានប្រកាសថា ក្រសួងបាន អនុញ្ញាត និងសម្របសម្រួលលើការនាំចូលឈើពីបរទេស ដើម្បីកាត់ បន្ថយសម្ពាធទៅលើតម្រូវការនៃឈើទៅកាន់ធនធានព្រៃឈើនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅព្រឹកនេះ លោកជួនធីត្រូវបាន មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានផ្លាស់ប្តូរពីការប្រើប្រាស់ឈើ ប្រណិតទៅប្រើប្រាស់ឈើផ្សេងទៀតដែលមានគុណភាពល្អដូចគ្នា។ ទន្ទឹមនឹងនេះ លោកកត់សម្គាល់ថា និន្នាការនៃការប្រើប្រាស់ឈើនាំចូលក៏ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលខ្លះបានប្រើឈើនាំចូលពី ប្រទេសអាហ្វ្រិក ចិន និងម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា «យើង មិនអាចបដិសេធតម្រូវការឈើសម្រាប់ប្រើប្រាស់ក្នុងស្រុកបានទេ ប្រជា ជនរបស់យើងនៅតែត្រូវការសាងសង់ផ្ទះពីឈើ និងរបង ឬតម្រូវការអុស ឬផ្សង។ ដូច្នេះ តម្រូវការផ្សេងៗគ្នាទាំងនេះកំពុងផ្តល់សម្ពាធទៅលើ ធនធានធម្មជាតិរបស់យើងដែលមានស្រាប់»។ ដើម្បីឆ្លើយតបនឹងតម្រូវ ការឈើក្នុងស្រុក ក្រសួងនឹងពង្រឹងសមត្ថភាពផលិតឈើស្របតាមតម្រូវ ការក្នុងស្រុក និងសម្រួលដល់ការនាំចូលពីបរទេស ក៏ដូចជាជំរុញចលនា ដាំដើមឈើទាំងការដាំដើមឈើឡើងវិញ និងសម្រាប់អាជីវកម្មដូចជាអា កាស្យា ឬប្រេងជាដើម។

ប្រភព: [Khmer Times](#)

មន្ត្រីបានបញ្ជាក់ថា បទល្មើសនេសាទបានធ្លាក់ចុះក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ រដ្ឋបាលជលផលបានបញ្ជូនសំណុំរឿងជាង ១២០ ទៅ តុលាការ និងបានធ្វើការជាមួយអាជ្ញាធរដើម្បីបង្ក្រាបបទល្មើសជិត៣០០០ ករណី នៅទូទាំងប្រទេស ដោយបានចេញប្រាក់ពិន័យសរុបជាង៣១០ លានរៀល (៧៥.០០០ដុល្លារ)។ របាយការណ៍ថ្ងៃទី២៧ ខែធ្នូ របស់រដ្ឋបាល ជលផល (FIA) បានបង្ហាញថា FIA បានសហការជាមួយអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដើម្បីបង្ក្រាបបទល្មើសនៅទូទាំងប្រទេស ជាពិសេសនៅជុំ វិញបឹងទន្លេសាប។ រដ្ឋបាលជលផលដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ពាក្យបណ្តឹងសរុបចំនួន ២,៧៧៨ ករណី រួមទាំងបទល្មើសតាមសមុទ្រចំនួន ១៧៧ ករណី ហើយថយចុះ

ចំនួន ៤៥៣ ធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ រដ្ឋបាលជលផលបានរឹបអូស និងបំផ្លាញអ្នកនេសាទប្រវែង ១,១៨៣,៤៣៣ម៉ែត្រ និងបង្គោលនេសាទចំនួន ៥៨៩,៦០៦បង្គោលអូរ ១០៩,០១៦ម៉ែត្រ អន្ទាក់ត្រីចំនួន ៦,៨១៨ និងឧបករណ៍ឆក់ចំនួន ២៩១គ្រឿង ហើយបានលែងត្រីជាង៣៦តោនចូលបឹងទន្លេសាបវិញ។ នាយករងរដ្ឋបាលជលផលលោក អ៊ុង ទ្រី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីដើមឆ្នាំ ២០២២ រដ្ឋបាលជលផលបានអប់រំអ្នកនេសាទចំនួន ២,១០៧នាក់ ដែលក្នុងនោះមានស្ត្រី ១៦៨នាក់ ក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាលចំនួន ១៥៤ ស្តីពីច្បាប់ និងបទប្បញ្ញត្តិចុងក្រោយបង្អស់។ លោកថា មន្ត្រីនៅតែប្រឈមនឹងការលំបាកមួយចំនួន ដោយសារការប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់មួយចំនួន។

ប្រភព: [The Phnom Penh Post](#)

លទ្ធផលទិន្នផលប្រហុកកើនឡើងគឺដោយសារបង្ក្រាបបទល្មើសជលផល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទិន្នផលត្រីប្រហុកកម្ពុជាក្នុងរដូវកាលនេះ បានកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកត់សម្គាល់ថា កំណើនគួរឱ្យកត់សម្គាល់នេះ បង្ហាញពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសនេសាទក្នុងរដូវពេញវស្សា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ៣ ខែមករា បានឱ្យដឹងថា ផលនេសាទដោយត្រី នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ សម្រេចបានបរិមាណ ១ ៤៨១ តោន ដែលបរិមាណនេះកើនឡើងប្រមាណ ៤០ ភាគរយ បើប្រៀបធៀបទៅនឹងផលនេសាទដោយត្រីនារដូវវស្សាឆ្នាំ ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០ តោន។ ការដឹកជញ្ជូនកាលពីឆ្នាំមុនមានត្រឹមតែ ៨៩០ តោនប៉ុណ្ណោះ។ “កំណើននៃការចាប់ត្រីដោយដៃបានឆ្លុះបញ្ចាំងពីការកើនឡើងនៃបរិមាណត្រីទឹកសាប។ ការកើនឡើងនេះគឺជាលទ្ធផលនៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពដោយមន្ត្រីជលផល និងប៉ូលីសក្នុងរដូវពេញវស្សា ២០២២។ បន្ថែមពីនេះ ក្រសួងនឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងមិនស្ទាក់ស្ទើរក្នុងការកាត់ទោសជនល្មើសនោះឡើយ។ ក្រសួងបន្តថា នៅពេលដែលទិន្នផលជលផលកើនឡើង ប្រជាជននេសាទ និងប្រជាពលរដ្ឋនៅតាមសហគមន៍អាចស្វែងរកត្រីបានយ៉ាងងាយស្រួល និងតម្លៃសមរម្យ។ លោក ហេង សុភារិទ្ធ នាយករដ្ឋបាលជលផលខេត្តកណ្តាល (FIA) ខេត្តកណ្តាល មានប្រសាសន៍ថា

ការចាប់ត្រីនៅឆ្នាំនេះបានកើនឡើងដោយសារការយល់ដឹងកាន់តែប្រសើរឡើងអំពីសារៈសំខាន់នៃការអភិរក្ស រួមជាមួយនឹងការបង្កើនការអនុវត្តច្បាប់។

ប្រភព: [The Phnom Penh Post](#)

លោករដ្ឋមន្ត្រីបានថ្លែងថាក្នុងឆ្នាំសិក្សាថ្មីដែលកំពុងដំណើរការនេះគឺមានកញ្ចប់ថវិកាបន្ថែម

នៅថ្ងៃបើកបរិសេសកាលឆ្នាំសិក្សាថ្មី លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ថវិកាសម្រាប់សាលាត្រូវបានបង្កើន ដើម្បីអនុញ្ញាតឱ្យពួកគេអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ ខណៈសាលារដ្ឋទូទាំងប្រទេសបានចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅថ្ងៃទី ២ ខែមករា។ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវិជ្ជា បានមានប្រសាសន៍ថា ការបើកឆ្នាំសិក្សាថ្មីបានប្រព្រឹត្តទៅតាមការគ្រោងទុក ដោយមិនមានបញ្ហាអ្វីត្រូវបានរាយការណ៍ឡើយ។ លោក ហង់ជួន ណារ៉ុន បានលើកទឹកចិត្តដល់បុគ្គលិក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបន្តការងារដ៏ល្អប្រសើរ ដូចដែលបានធ្វើអំឡុងពេលនៃការបញ្ចប់ឆ្នាំសិក្សា ២០២១-២០២២ ប្រកបដោយសុវត្ថិភាព និងជោគជ័យ។ លោកបានបន្ថែមថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនថវិកាសម្រាប់សាលារៀនជាដៀងរាល់ឆ្នាំ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ «នៅឆ្នាំ ២០២៣ ខ្ញុំលើកទឹកចិត្តឱ្យសាលារៀនទាំងអស់ផ្ដោតលើការកែលម្អគុណភាព គណនេយ្យភាព និងតម្លាភាព អំឡុងពេលនៃការដឹកនាំ និងគ្រប់គ្រងសាលារៀន។ គណៈគ្រប់គ្រងសាលាគួរតែដឹកនាំ បង្រៀន និងគ្រប់គ្រងសិស្សឱ្យមានប្រសិទ្ធភាព ទន្ទឹមនឹងការលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍សាលារៀន»។ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៣ តទៅ ក្រសួងអប់រំបានដាក់ចេញនូវផែនការអាទិភាពចំនួន៨ចំណុច ដែលមានបំណងពង្រីកឥទ្ធិពលដល់ការផ្លាស់ប្តូរការអប់រំដែលមានដូចជា៖ ផែនការនៃការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព និងការស្តារឡើងវិញនៃការសិក្សារបស់សិស្សការអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់គ្រូ ការអប់រំតាមប្រព័ន្ធឌីជីថល និងការរៀន STEM ខណៈពេលដែលក្រសួងបានណែនាំផងដែរ ដើម្បីជម្រុញឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលឧត្តមសិក្សា។

ប្រភព: [The Phnom Penh Post](#)

EPA ស្នើច្បាប់ថ្មីដើម្បីកាត់បន្ថយការបំពុលខ្យល់ដែលបណ្តាល
ឱ្យស្លាប់

ស្តង់ដារបច្ចុប្បន្នដែលបានដាក់ឱ្យប្រើអស់រយៈពេលជាងមួយទសវត្សរ៍
មកហើយ បានកំណត់បរិមាណភាគល្អិត ប្រចាំឆ្នាំដល់ ១២ មីក្រូក្រាម
ក្នុងមួយម៉ែត្រគូបនៃខ្យល់។ ប៉ុន្តែថ្មីៗនេះ EPA បាននឹងកំពុងស្នើឱ្យមាន
ការកាត់បន្ថយមកត្រឹម ៩ ទៅ ១០ មីក្រូក្រាម ទោះបីជាការលើកឡើង
របស់ មតិសាធារណៈឱ្យមានកម្រិតទាបត្រឹម ៨ និងខ្ពស់រហូតដល់ ១១
មីក្រូក្រាមក្នុងមួយម៉ែត្រគូបក៏ដោយ។ ស្តង់ដារចុងក្រោយនឹងជាលេខមួយ
ខ្ពង់នៅកន្លែងណាមួយក្នុងជួរនោះ។ ភាគល្អិតដែលមានឈ្មោះថា
PM2.5 ធ្វើការបំពុលបរិយាកាសខាងក្រៅដោយការដុតឥន្ធនៈហ្វូស៊ីល
ដូចជាសាំង ប្រេងម៉ាស៊ូត ប្រេង រួមទាំងឈើផងដែរ។ វាគឺជាការបំពុលនៃ
ភាគល្អិតដ៏តូចបំផុត ប៉ុន្តែមានគ្រោះថ្នាក់បំផុត។ នៅពេលភាគល្អិតនេះ
ត្រូវបានស្រូបចូល វានឹងចូលជ្រៅទៅក្នុងជាលិកាសួត ដែលវាអាចចូល
ទៅក្នុងចរន្តឈាម និងអាចជាកត្តារួមចំណែកដល់ជំងឺសរសៃឈាមបេះ
ដូង ជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងទៀត។

ប្រភព: [CNN](#)

មជ្ឈមណ្ឌលនៃការសិក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាព

អាសយដ្ឋាន: ផ្ទះលេខ២៤ ផ្លូវ៥៦៦ សង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ

Email: admin@asianvision.org

Facebook: Asian Vision Institute

Twitter: Asian Vision Institute (@vision_asian)

Telegram: AVI Channel (<https://t.me/asianvision>)



230144 – AVI Sustainable Development Goals Weekly News Digest, Issue 44

02nd January – 08th January 2023

By: SOK Chansophea (Junior Researcher, CSDS)

Phnom Penh's first toilet waste treatment plant 70 pct completed

The first phase of the toilet waste treatment plant project in Phnom Penh has achieved about 70 percent of the plan, which will be completed by the beginning of May. Deputy Phnom Penh Governor Nuon Pharath led a working group to inspect the progress of the construction of the toilet waste treatment plant located in Sangkat Pleung Cheh Roret, Khan Kamboul, Phnom Penh. This project will contribute to improving the well-being of the people in Phnom Penh by providing three main benefits, including: Environmental benefits through proper wastewater management, which will improve the quality of sewage in the city; Social benefits through job creation and recycling of toilet waste into organic fertilizers to reduce the use of chemical fertilizers and Economic benefits through the sale of organic fertilizers produced in the agricultural market. The first phase project is a joint financing between Phnom Penh Capital Administration and International Association of French Mayors (AIMF) and was launched on May 24 of last year.

Source: [Khmer Times](#)

Import of timber allowed to meet local needs, reduce deforestation

Minister of Agriculture Dith Tina announced that the ministry has allowed and facilitated the import of timber from abroad to reduce the pressure on the demand for timber on forest resources in Cambodia. In a press conference held this morning, the Minister said that Cambodians have shifted from using luxury wood to using other wood with similar quality. At the same time, he noted that the trend of using imported timber has also

increased significantly. Some have used imported wood from African countries, China and Malaysia. "We cannot deny the demand for wood for domestic use, our people still need to build houses from wood, still need wood to make trenches or fences or the need for firewood or charcoal. So, these different needs are putting some pressure on our existing natural resources," said the Minister. To meet the demand for domestic timber, the Ministry will strengthen the capacity to produce timber in line with domestic demand and facilitate imports from abroad, as well as promote tree planting movements, both for reforestation and for businesses such as acacia or oil.

Source: [Khmer Times](#)

Fisheries crime down in 2022, say officials

In 2022, the Fisheries Administration (FiA) referred more than 120 cases to court and worked with authorities to crack down on nearly 3,000 cases of offenses across the country, issuing a total of over 310 million riel (\$75,000) in fines. A December 27 report from the FiA, seen by The Post on January 3, said it cooperated with authorities at all levels to quash offences throughout the Kingdom, most notably around the Tonle Sap Lake. The FiA, which is under the Ministry of Agriculture, Forestry and Fisheries, filed a total of 2,778 cases, including 177 maritime offences, a decrease of 453 over the previous year. According to the report, the FiA confiscated and destroyed 1,183,433m of seine fishing nets and 589,606 fishing poles, 109,016m of gill nets, 6,818 fish traps and 291 electrical shock devices. It released more than 36 tonnes of fish back into the Tonle Sap Lake. FiA deputy director Ung Try told The Post that since the beginning of 2022, the FiA has educated 2,107 fishermen – 168 of them women – during 154 training sessions on the latest rules and regulations. He said officials still faces some

difficulties, as the use of illegal fishing equipment still persisted in some areas.

Source: [The Phnom Penh Post](#)

Record prahok increase result of fisheries crime suppression

The Ministry of Agriculture, Forestry and Fisheries said this season's production of the pungent Cambodian fish paste prahok has increased by 40 per cent over last year, noting that the significant growth demonstrated the effectiveness of crackdown on fisheries crimes during the spawning season. A ministry press release said the yields of the stationary trawl fisheries – known in Cambodia as “dai” – in Phnom Penh and neighbouring Kandal province during the December 29-January 3 prahok season grew to 1,481 tonnes. Last year's haul was just 890 tonnes. “The growth of the catch by dai reflected an increase in the amount of freshwater fish. The increase was the result of effective law enforcement by fisheries officials and the police during the 2022 spawning season,” it said. It added that the ministry would continue to enforce the law strictly and would not hesitate to prosecute offenders. The ministry said that when the fisheries yields increased, fishermen and residents of communities were able to look for fish easily and at an affordable price. Heng Sophearith, director of the Fisheries Administration's (FiA) Kandal provincial cantonment, said this year's catches had increased thanks to improved understanding of the importance of conservation, along with increased law enforcement.

Source: [The Phnom Penh Post](#)

New school year underway with more funding: Minister

On the opening day of the new school year, Minister of Education, Youth and Sports Hang Chuon Naron announced that funding for schools had been increased, in order to allow them to implement wide-ranging reforms. Public schools nationwide began the new school year on

January 2. Education ministry spokesman Ros Soveacha said the opening of the new school year had taken place as planned, with no issues being reported. Chuon Naron encouraged staff and management at all levels to continue the excellent work that had seen the safe and successful end of the 2021-2022 school year. He added that in order to support school reform, the government – through the Ministry of Economy and Finance – has been steadily increasing funding for schools each year. “In 2023, I encourage all schools to focus on improving quality, accountability and transparency while leading and managing schools. They should lead, teach and manage students efficiently, while encouraging the participation of parents and guardians, communities and local authorities in the development of schools,” he continued. Chuon Naron said that from 2023 onward, the education ministry has laid out an 8-point priority plan which aims to affect a common education transformation. The plan highlights the safe reopening of schools and the recovery of student learning, the development of teacher's professional capacities, digital education and STEM learning, while also recommending closer ties with centres of higher education.

Source: [The Phnom Penh Post](#)

EPA proposes new rule to crack down on deadly air pollution

The current standard, which has been in place for more than a decade, limits the average annual amount of fine particle pollution to 12 micrograms per cubic meter of air. The EPA is proposing reducing that limit to 9 to 10 micrograms, though it will be taking public comment on a range as low as 8 and as high as 11 micrograms per cubic meter. The final standard will be a single digit somewhere in that range. Fine particulate matter – called PM2.5 – pollutes outdoor air by the burning of fossil fuels like gasoline, diesel and oil, as well as wood. It is the tiniest pollutant yet among the most dangerous. When inhaled, it travels deep into lung tissue, where it can enter the bloodstream and can contribute to cardiovascular disease, asthma and other respiratory illnesses.

Source: [CNN](#)

Centre for Sustainable Development Studies,

AVI Address: #24, Street 566, Boeung Kok 2, Toul Kok, Phnom Penh, Cambodia

Email: admin@asianvision.org

Facebook: Asian Vision Institute

Twitter: Asian Vision Institute (@vision_asian)

Telegram: AVI Channel (<https://t.me/asianvision>)